



បេឡាជាតិរបបសន្តិសុខសង្គម National Social Security Fund

ព្រឹត្តិបត្រព័ត៌មាន

ឆ្នាំ២០១៧

ឆ្នាំទី១៧ លេខ១៩



អ្នកមានជួយអ្នកក្រី

អ្នកមានសុខភាពល្អជួយអ្នកឈឺ



គោលសន្តិសុខប្រាក់ចំណូល
រួមចំណែកកាត់បន្ថយភាពក្រីក្រ
លើកកម្ពស់ស្ថិរភាពសង្គម

1286


សេវា
សង្គ្រោះ
បន្ទាន់

Hotline **24h/7**

របស់សម្ព័ន្ធស្រុះប្រុះចម្បងជាតិរបស់សន្តិសុខសង្គម

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ





សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសំណេះសំណាលជាមួយ កម្មករ កម្មការិនី ជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ **សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ប្រមាណជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



សម្តេចតេជោអញ្ជើញចុះទៅជួបសំណេះសំណាលផ្ទាល់ដល់កន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត

នៅក្នុងឱកាសសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេសនេះ **សម្តេចតេជោ ហ៊ុន សែន** បានចុះពិនិត្យនៅតាមបណ្តារោងចក្រមួយចំនួន នៅតំបន់នេះផងដែរ ដើម្បីពិនិត្យផ្ទាល់អំពីសកម្មភាពរបស់បងប្អូនកម្មករ-កម្មការិនី។

សម្តេចតេជោ បានថ្លែងថា កាលពីប៉ុន្មានឆ្នាំមុន ពេលរាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយជំរុញវិស័យកសិកម្ម គេតែងឃើញ សម្តេចជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាកសិករតាមវាលស្រែ និងប្រឡាយទឹក។ តែពេលបច្ចុប្បន្នជាពេលដែលជំរុញវិស័យឧស្សាហកម្ម គឺជាពេលដ៏សមស្រប សម្រាប់សម្តេចត្រូវជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី។

ជាកិច្ចផ្ដើមសំណេះសំណាល**សម្តេចតេជោ ហ៊ុន សែន** បានរំលឹកទៅដល់កម្មករ កម្មការិនីថា មុនពេលកម្ពុជាមានរោងចក្រសហគ្រាសឲ្យពួកគេបម្រើការងារនេះ ប្រទេសកម្ពុជាបានហែលឆ្លងទុក្ខលំបាកយ៉ាងច្រើននៃភ្លើងសង្គ្រាមឈ្លានពាន ដោយពួកចក្រពត្រា។ សង្គ្រាមនេះធ្វើឲ្យកម្ពុជាខ្ទេចខ្ទាំយ៉ាងខ្លាំង តែតាមរយៈនយោបាយបង្រួបបង្រួមជាតិ និងឈ្នះឈ្នះ បានធ្វើឲ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង និងមានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យបានរីកចម្រើនដូចពេលបច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជាង ១ម៉ឺននាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា

នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន នាយករដ្ឋមន្ត្រី** នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកម្មករនិយោជិត សរុបជាង ១ម៉ឺននាក់ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវវែងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិត នៅសួនឧស្សាហកម្មកាណាឌីយ៉ា

ក្នុងឱកាសនេះដែរ **សម្តេចតេជោ ហ៊ុន សែន** បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយតំណាងរបស់កម្មករនិយោជិត និងកម្មករ-កម្មការិនីនៅតាមរោងចក្រចំនួន ០៥លើក្បួចមកហើយ។ ក្នុងកិច្ចសំណេះសំណាលនេះ **សម្តេច** បានលើកបញ្ហាជាច្រើនពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទាញអ្នកវិនិយោគមកបង្កើតរោងចក្រយ៉ាងច្រើននៅកម្ពុជាដើម្បីបង្កើនការងារជូនកូនចៅប្រជាពលរដ្ឋខ្មែរ។

ផ្ដើមចេញពីនេះ **សម្តេចតេជោ** ក៏បានបង្ហាញពីកិច្ចខិតខំ និងការយកចិត្តទុកដាក់ជាច្រើនទៀត ដូចជាការដំឡើងប្រាក់ខែជារៀងរាល់ឆ្នាំ, ការតបណ្តាញអគ្គិសនី និងបណ្តាញទឹកដល់បន្ទប់ស្នាក់នៅរបស់កម្មករ និងផ្តល់ផលប្រយោជន៍ជាច្រើនទៀត ដើម្បីលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត និងការកាត់បន្ថយការចំណាយ។



ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញមានមតិសំណេះសំណាលក្នុងអង្គពិធី

ជាមួយគ្នានេះ **ឯកឧត្តមបណ្ឌិត អ៊ិត សំហេង** រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមានរោងចក្រសហគ្រាសលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងសរុប ១,១០៧ និងមានកម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងជាង ៧៤ម៉ឺននាក់។


ដើម្បីមិនចំណែកលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិតឱ្យកាន់តែប្រសើរ **សម្តេចតេជោ ហ៊ុន សែន** បានសម្រេចឱ្យកម្មករនិយោជិតមកពីគ្រប់វិស័យ ជិះថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតថ្លៃរយៈពេល ២ឆ្នាំ គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។



សកម្មភាពចូលរួមរបស់បងប្អូនកម្មករនិយោជិតក្នុងអង្គពិធី


ឯកឧត្តមបណ្ឌិត អ៊ុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhenning អភិបាលរង នៃរដ្ឋបាលខេត្តជាំងស្វី នៃសាធារណៈរដ្ឋប្រជាមានិតចិន

នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុង ណានជីង **ឯកឧត្តមបណ្ឌិត អ៊ុត សំហេង** រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សា ការងារជាមួយ **ឯកឧត្តម Chen Zhenning** អភិបាលរង នៃរដ្ឋបាលខេត្តជាំងស្វី នៃសាធារណៈរដ្ឋប្រជាមានិតចិន។



ទិដ្ឋភាពនៃកិច្ចពិភាក្សាការងាររវាងភាគីទាំងពីរ

ក្នុងឱកាសនោះភាគីទាំងពីរបានលើកឡើងពីចំណង មិត្តភាពយ៉ាងល្អ រវាងប្រទេសទាំងពីរដែលដឹកនាំដោយ លី ខ្យាន ឃីន ដល់បច្ចុប្បន្នជាពិសេសក្នុង **សម័យ សម្តេចតេជោ ហ៊ុន សែន** ដែលបានធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឈានដល់កម្រិត យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។



ផ្ដើមចេញពីចំណុចនេះធ្វើឱ្យការវិនិយោគពាណិជ្ជកម្ម ទេសចរណ៍ចិននៅកម្ពុជា មានការកើនឡើងជាលំដាប់។ ភាគី កម្ពុជាបានអរគុណចំពោះភាគីចិន ដែលបានផ្តល់ការគាំ ទ្រសព្វបែបយ៉ាងដល់កម្ពុជា ជាពិសេសខេត្តជាំងស្វី បាន គាំទ្រ និងបង្កើតឱ្យមានការវិនិយោគនៅតំបន់សេដ្ឋកិច្ច ពិសេសខេត្តព្រះសីហនុ ដែលប្រែក្លាយតំបន់នេះពីតំបន់ វាលរេហាឋានទៅជាតំបន់ឧស្សាហកម្ម រួមមានរោងចក្រ ជាង ១០០រោងចក្រ និងបានផ្តល់ការងារដល់ប្រជាពលរដ្ឋ



ជំនួបពិភាក្សាការងាររវាងភាគីទាំងពីរក្នុងអង្គពិធី

ជិត ២ម៉ឺននាក់។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលខាងមុខភាគីទាំងពីរមានសុឆន្ទៈ ប្រែក្លាយតំបន់សេដ្ឋកិច្ចពិសេសនេះ ឱ្យទៅជាទីក្រុងទំនើបមួយ ដែលមាន ទាំងខ្សែចង្វាក់ផលិតកម្ម សេវាកម្ម លំនៅដ្ឋាន ព្រមទាំងសាលារៀនផងដែរ។ ទន្ទឹមនឹងនេះភាគីចិនក៏បានបង្កើតឱ្យមានវិទ្យាស្ថានពហុបច្ចេកទេសមិត្ត ភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ សម្រាប់ជួយអភិវឌ្ឍន៍ធនធានមនុស្ស មិន ត្រឹមតែសម្រាប់ក្រុមហ៊ុនដែលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះទេ តែក៏ សម្រាប់លើកស្ទួយធនធានមនុស្សជាពិសេសលើវិស័យអប់រំបណ្តុះបណ្តាល វិជ្ជាជីវៈ សម្រាប់ប្រទេសកម្ពុជាទាំងមូល។ ហើយនាពេលថ្មីៗនេះ ក៏មាន ការបើកឱ្យមានការហោះហើរត្រង់ពីទីក្រុងអ៊ូស៊ី នៃខេត្តជាំងស្វីមកកាន់ខេត្ត ព្រះសីហនុ ដែលជើងហោះហើរនេះបានបង្កលក្ខណៈងាយស្រួលមួយកម្រិត ទៀតដល់ការវិនិយោគ ព្រមទាំងបានទាក់ទាញអ្នកវិនិយោគកាន់តែច្រើនឡើង សម្រាប់ប្រទេសកម្ពុជា។

ភាគីទាំងពីរបានឯកភាពក្នុងការខិតខំផ្តល់នូវការទាក់ទាញវិនិយោគទុន ពីចិនថែមទៀត ជាពិសេសពីខេត្តជាំងស្វី គឺជាខេត្តដែលមានកំណើន សេដ្ឋកិច្ចនាំមុខគេរបស់ប្រទេសចិន។ ទន្ទឹមនឹងនេះភាគីទាំងពីរនឹងខិតខំបង្កើន កិច្ចសហប្រតិបត្តិការថែមទៀតទៅលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការពលកម្មជំនាញស្របពេលដែល បច្ចុប្បន្ននៅកម្ពុជាកំពុងមានការលូតលាស់ផ្នែកឧស្សាហកម្ម និងស្របទៅ តាមគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ របស់កម្ពុជាយើង។





សិក្ខាសាលាផ្សព្វផ្សាយ ប្រកាសអន្តរក្រសួង ស្តីពីការកែសម្រួលឧបសម្ព័ន្ធទី១ នៃប្រកាសលេខ១៧៣ ក.ប/ប្រក ស្តីពីយន្តការទូទាត់ផ្ទៃសេវាផ្នែកថែទាំសុខភាព

កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ **ឯកឧត្តមបណ្ឌិត អ៊ិត សំហេង** រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង**ឯកឧត្តមវេជ្ជបណ្ឌិត ម៉ែម ម៉ីនហេង** រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាសហអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងលេខ ៣២៧ កប/ប្រក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលឧបសម្ព័ន្ធទី១ នៃប្រកាសលេខ ១៧៣ ក.ប/ប្រក ស្តីពីយន្តការទូទាត់ផ្ទៃសេវាផ្នែកថែទាំសុខភាព នៅភោជនីយដ្ឋានទន្លេបាសាក់២ ជូនទៅដល់តំណាងមន្ទីរសុខាភិបាលរាជធានី/ខេត្ត, តំណាងមន្ទីរពេទ្យថ្នាក់ជាតិ, តំណាងមន្ទីរពេទ្យបង្អែក, តំណាងមណ្ឌលសុខភាព និងអង្គការពាក់ព័ន្ធនានា។



អធិបតីក្នុងអង្គសិក្ខាសាលា



ឯកឧត្តម អ៊ិត សំហេង អញ្ជើញឡើងថ្លែងសន្ទរកថាបើកអង្គសិក្ខាសាលា

ក្នុងឱកាសនេះ **ឯកឧត្តមបណ្ឌិត អ៊ិត សំហេង** រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ដើម្បីអនុវត្តន៍របបសន្តិសុខសង្គមនេះអាចដំណើរការទៅជោគជ័យបាន លុះត្រាតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាលដែលមានមូលដ្ឋានសុខាភិបាលជាអ្នកផ្តល់សេវាដ៏ល្អ និងរឹងមាំប្រកបដោយទំនុកចិត្តខ្ពស់។ ដោយឈរលើគោលការណ៍ និងការអនុវត្តកន្លងមក តំលៃនៃការទូទាត់ជូនមូលដ្ឋានសុខាភិបាល ពុំទាន់ធានាបាននូវការចំណាយរបស់មូលដ្ឋានសុខាភិបាល និងប្រាក់ឧបត្ថម្ភបន្ថែម ដល់បុគ្គលិកសុខាភិបាល។ ដើម្បីឆ្លើយតបចំណុចនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានសម្រេចកែសម្រួលឧបសម្ព័ន្ធទី១ នៃប្រកាសអន្តរក្រសួង លេខ១៧៣ ក.ប/ប្រក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ស្តីពីយន្តការទូទាត់សេវាផ្នែកថែទាំ

សុខភាព ដោយតម្លើងតម្លៃទូទាត់សេវាជូនមូលដ្ឋានសុខាភិបាល ដើម្បីជំរុញឲ្យមូលដ្ឋានសុខាភិបាលទាំងអស់អាចមានលទ្ធភាពពេញលេញ និងរក្សាបានស្ថេរភាពហិរញ្ញវត្ថុសម្រាប់ការផ្តល់សេវាជូនកម្មករនិយោជិតជាសមាជិកដែលបានទៅប្រើប្រាស់សេវាឱ្យបានកាន់តែប្រសើរបន្ថែមទៀត។



សិក្ខាកាមចូលរួមក្នុងអង្គសិក្ខាសាលាទាំងមូល

ក្នុងនាមអាណាព្យាបាលបច្ចេកទេសរបស់ ប.ស.ស **ឯកឧត្តមរដ្ឋមន្ត្រី** បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់កំរិតរបស់ ប.ស.ស និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់មូលដ្ឋានសុខាភិបាល ដែលតែងតែប្រកាន់ភ្ជាប់នូវកាតព្វកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្តល់សេវាទៅឱ្យសមាជិក ប.ស.ស ជាកម្មករនិយោជិត ដោយតម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ និងបានផ្តាំផ្តន្ទាឱ្យមន្ត្រីដែលពាក់ព័ន្ធទាំងអស់មេត្តារក្សាឥរិយាបថ នៃការផ្តល់សេវាសាធារណៈដ៏ប្រពៃដូចបានជម្រាបជូនខាងលើជាភិយ្យភាពតរៀងទៅ។ ក្នុងដំណាក់កាលនៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពនេះ ប.ស.ស បានចុះបញ្ជីកា សហគ្រាសគ្រឹះស្ថាន (ចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតឡើងវិញ) បានចំនួន ៨២៨សហគ្រាស ទូទាំងរាជធានី-ខេត្ត មានកម្មករនិយោជិតប្រមាណ ៩១ម៉ឺននាក់។ ក្នុងនោះសហគ្រាស ដែលបានដាក់ឱ្យជាប់ភាគទានចំនួន ៦៩០សហគ្រាស។ ប.ស.ស បានបង្កភាពងាយស្រួលឱ្យកម្មករនិយោជិត ទទួលបានការប្រើប្រាស់សេវាដែលនៅជិតកន្លែងធ្វើការងារ និងលំនៅស្ថាន ក្នុងដំណាក់កាលនេះ ប.ស.ស បានពង្រីកវិសាលភាព ចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាល ទូទាំងរាជធានី-ខេត្ត មកដល់ខែសីហា ឆ្នាំ២០១៧ មានចំនួន ១.២៨៩ មូលដ្ឋាន រួមមាន មន្ទីរពេទ្យថ្នាក់ជាតិ ០៤ មន្ទីរពេទ្យបង្អែកចំនួន ១០៥ មណ្ឌលសុខភាពចំនួន ១.១៦៩ និងមន្ទីរពេទ្យឯកជនចំនួន១១ ក្នុងនោះសមាជិក ទៅប្រើប្រាស់សេវាប្រមាណ ៣១ម៉ឺននាក់។ ប.ស.ស បានបើកផ្តល់ការលើកថែទាំសុខភាព ដែលមានជនរងគ្រោះចំនួន ១.៥៦៣នាក់។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតសម្រាលកូនទទួលបានពី ប.ស.ស ៧០% នៃប្រាក់ឈ្នួលមធ្យម ប្រចាំថ្ងៃ និង ៥០% នៃប្រាក់ឈ្នួលសរុបពិនិយោជកផងដែរ។

ទន្ទឹមជាមួយគ្នានេះ ក្រសួងទាំងពីរបានខិតខំពង្រឹងគុណភាពក្នុងការផ្តល់សេវាជូនកម្មករនិយោជិត នៅក្នុងប.ស.ស ផ្នែកថែទាំសុខភាពឱ្យមានលក្ខណៈល្អប្រសើរជាងមុន របស់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដែលថ្មីៗនេះក្រសួងទាំងពីរ បានចេញប្រកាសអនុវត្តក្រសួងស្តីពីការកែសម្រួលតម្លៃទូទាត់ក្នុងការផ្តល់សេវាជូនមន្ទីរពេទ្យដែលមានតម្លៃខ្ពស់ជាងមុន។ បច្ចុប្បន្ន ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលចំនួន ១,២៨៩ កន្លែង និងមូលដ្ឋានសុខាភិបាលឯកជនចំនួន ១១កន្លែង ដើម្បីផ្តល់សេវាជូនកម្មករនិយោជិតនៅទូទាំងប្រទេស និងជានិច្ចកាលក្រសួងសុខាភិបាលបានធ្វើការណែនាំ និងដាស់តឿនជាប្រចាំដល់មូលដ្ឋានសុខាភិបាលឱ្យបង្កើនការយកចិត្តទុកដាក់ ពង្រឹងគុណភាព និងលើកកម្ពស់សមធម៌ក្នុងការផ្តល់ជូនប្រជាពលរដ្ឋទូទៅ រួមទាំងកម្មករនិយោជិតផងដែរ។



**ក្រុមការងារ (ក.ប.ស.ស.) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីលក្ខខណ្ឌអនាម័យ
លក្ខខណ្ឌសុវត្ថិភាពការងារ និងបង្ការជំងឺវិជ្ជាជីវៈនៅក្រុមហ៊ុន PAILIN AND FLAMINGO
GROUP CO., LTD**

នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងការងារ និង
បណ្តុះបណ្តាលវិជ្ជាជីវៈ (ក.ប) បានចាត់ក្រុមប្រឹក្សាបច្ចេកទេសរបប
សន្តិសុខសង្គម ក.ប.ស.ស. ចុះប្រជុំផ្សព្វផ្សាយអំពីសុខភាពអនាម័យ
ការងារ សុវត្ថិភាពការងារ ការបង្ការជំងឺវិជ្ជាជីវៈ និងការអនុវត្តរបប
សន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៅ
ក្រុមហ៊ុន PAILIN AND FLAMINGO GROUP CO.,LTD
ក្រោមអធិបតីភាព **ឯកឧត្តម កាន់ ម៉ែន** រដ្ឋលេខាធិការក្រសួង
ក.ប និងជាប្រធាន ក.ប.ស.ស. និងមានការចូលរួមជាគណៈអធិបតី
ដោយ **ឯកឧត្តម វេជ្ជបណ្ឌិត ម៉ុក វណ្ណថាត** ទីប្រឹក្សាអម
ក្រសួង ក.ប **លោក ឌី ឡុងឌី** ប្រធានមន្ទីរ ក.ប ខេត្ត **លោក
រាម សុមិត្រ** មន្ត្រីសាខា ប.ស.ស ខេត្ត និងកម្មករនិយោជិតក្រុម
ហ៊ុនចំនួន៥០នាក់។



មតិស្វាគមន៍របស់តំណាងក្រុមហ៊ុន PAILIN AND FLAMINGO GROUP CO.,LTD

ក្នុងឱកាសនោះដែរ **ឯកឧត្តម** បានពន្យល់អំពីអ្វីដែលជា
គ្រោះថ្នាក់ការងារ និងការផ្តល់អត្ថប្រយោជន៍នានារបស់ ប.ស.ស
ជូនដល់កម្មករនិយោជិតឱ្យបានយល់ និងអនុវត្តតាម។ ជាចុង
ក្រោយ **ឯកឧត្តម** បានមានមតិផ្តាំផ្ញើ ដល់បងប្អូនកម្មករនិយោជិត
ឱ្យចេះប្រើវិធីសាស្ត្រផ្សេងៗដើម្បីទប់ស្កាត់ និងបង្ការគ្រោះថ្នាក់
ណាមួយកើតមានឡើង ដល់រូបរាងកាយរបស់បងប្អូនទាំងអស់
គ្នា។



ទិដ្ឋភាពរួមនៃកិច្ចប្រជុំ

គោលបំណងនៃកិច្ចប្រជុំខាងលើ រៀបចំឡើងដើម្បីសិក្សាស្រាវ
នៅតំបន់ដែលប្រឈមទៅនឹងជំងឺវិជ្ជាជីវៈ ផ្តល់យោបល់ចាត់វិធាន
ការកែលំអរការបង្ការជំងឺវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយអប់រំ ស្តីពី
លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ និងផ្សព្វផ្សាយអំពីគោលនយោ
បាយរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខ
ភាព។



សិក្ខាកាមចូលរួមក្នុងកិច្ចប្រជុំ

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់សេវាកម្ម បង់ភាគទាន និងការទូទាត់ការកាលិករវាងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងធនាគារកាណាឌីយ៉ា ក.អ

កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយធនាគារកាណាឌីយ៉ា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់សេវាកម្ម បង់ភាគទាន និងការទូទាត់ការកាលិក រវាងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងធនាគារកាណាឌីយ៉ា ក.អ ក្នុងការបង្កើនការផ្តល់សេវាឱ្យមានភាពល្អប្រសើរ និងទាន់ពេលវេលា ដែលរៀបចំឡើងនៅអគារកាណាឌីយ៉ា។



អធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង ប.ស.ស ជាមួយធនាគារកាណាឌីយ៉ា ក.អ

កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយធនាគារកាណាឌីយ៉ា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់សេវាកម្ម បង់ភាគទាន និងការទូទាត់ការកាលិក រវាងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងធនាគារកាណាឌីយ៉ា ក.អ ក្នុងការបង្កើនការផ្តល់សេវាឱ្យមានភាពល្អប្រសើរ និងទាន់ពេលវេលា ដែលរៀបចំឡើងនៅអគារកាណាឌីយ៉ា។

ផ្ដើមចេញពីរនេះ លោក អ៊ុក សមវិទ្យា បានមានប្រសាសន៍ថា បច្ចុប្បន្ន ប.ស.ស បាននិងកំពុងពង្រីកវិសាលភាព ដោយអនុលោមតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចក្រៅប្រព័ន្ធបន្ថែម ដូច្នោះលោកសង្ឃឹមថា នាពេលខាង មុខនេះ ប.ស.ស នឹងមានសមាជិករហូតដល់ជាង ៣លាននាក់ ដែលចាប់ផ្ដើមចុះបញ្ជីពីសហគ្រាសដែលមានកម្មករនិយោជិតប្រើការចាប់ពី ១នាក់ឡើងទៅ។ លោកបានបន្តថា ដោយសារឱកាសនេះហើយ ដែល ប.ស.ស ត្រូវតែចាប់ដៃគូសហការក្នុងការផ្តល់សេវាជូនកម្មករនិយោជិត ឱ្យមានភាពល្អប្រសើរ និងមានភាពងាយស្រួលបន្ថែមទៀត។ ជាចុងបញ្ចប់ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក Danny Qauh **អគ្គនាយក** នៃធនាគារកាណាឌីយ៉ា ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការចុះកិច្ចព្រមព្រៀងនេះ។



ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង ប.ស.ស ធនាគារកាណាឌីយ៉ា ក.អ



វគ្គបណ្តុះបណ្តាលផ្នែកក្នុងស្តីពីការធ្វើបច្ចុប្បន្នភាពការងារជំនាញ ទាក់ទងនឹងរបបសន្តិសុខសង្គម

កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ **ឯកឧត្តម អ៊ុក សមវិទ្យា** ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីការធ្វើបច្ចុប្បន្នភាពការងារជំនាញទាក់ទងនឹងរបបសន្តិសុខសង្គមដល់មន្ត្រី និងបុគ្គលិកប.ស.ស តាមបណ្តាសាខាខេត្តទាំង ២៤ខេត្ត និង២ខណ្ឌ។

វគ្គបណ្តុះបណ្តាលខាងលើរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនសមត្ថភាព និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ថ្មីៗ ដែលទាក់ទងនឹងការងារ ប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាព និងធានាបាននូវគុណភាព និងការផ្តល់សេវា បានទាន់ពេលវេលា ជាពិសេសដើម្បីត្រៀមឈានទៅគ្របដណ្តប់ ដល់កម្មករ និយោជិតក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់**សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងចាប់អនុវត្តនៅថ្ងៃ ទី០១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។



ឯកឧត្តម អ៊ុក សមវិទ្យា អញ្ជើញជាអធិបតីក្នុងអង្គពិធី

វគ្គបណ្តុះបណ្តាលនេះដែរ ផ្តោតលើការងារជំនាញសំខាន់ៗ គឺផ្នែកថែទាំសុខភាព ផ្នែកបញ្ជីកា និងភាគទាន ផ្នែកតារាកាលិក និងផ្នែកអធិការកិច្ចរួមមាន៖

- ១, ការងារសម្របសម្រួលសេវាមូលដ្ឋានសុខាភិបាល
- ២, បែបបទ និងនីតិវិធីទូទាត់ថ្លៃសេវា
- ៣, របៀបបញ្ជូលទិន្នន័យ ក្នុងប្រព័ន្ធ HSPIS
- ៤, Health Financing
- ៥, ភាពខុសគ្នារវាងតារាកាលិកកម្មករនិយោជិត និងមន្ត្រីរាជការ
- ៦, យន្តការទូទាត់ថ្លៃសេវារបស់កម្មករនិយោជិត និងមន្ត្រីរាជការ
- ៧, នីតិវិធីនៃការចុះបញ្ជីកា និងបង់ភាគទានរបស់កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធ
- ៨, តារាកាលិកផ្នែកហានិភ័យការងារ និងតារាកាលិកសម្រាប់ផ្នែកថែទាំសុខភាព
- ៩, អភិបាលកិច្ច អង្កេតគ្រោះថ្នាក់ការងារ ច្បាប់ការងារ និងអធិការកិច្ច



សិក្ខាកាមចូលរួមក្នុងអង្គពិធី

បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានរៀបចំអង្គការវិភាគទីផ្សារក្នុងវិស័យសំណង់ ស្តីពីការវិភាគទីផ្សារក្នុងវិស័យសំណង់



អធិបតីចូលរួមក្នុងកិច្ចប្រជុំ



លោក អ៊ុក សមវិទ្យា ឡើងថ្លែងសន្ទរកថាបើកអង្គការវិភាគទីផ្សារ

កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការវិភាគទីផ្សារក្នុងវិស័យសំណង់ ក្រោមអធិបតីភាព **លោក អ៊ុក សមវិទ្យា** នាយកប.ស.ស **លោកស្រី Betina Ramirez Lopez** មកពីអង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធ តំណាងសមាគម CCA, តំណាងសមាគម CAMFEBA, និងតំណាងសហជីព ប្រមាណជាង ៤០នាក់។

លោក អ៊ុក សមវិទ្យា បានកោតសរសើរដល់ក្រុមការងារដែលបានរៀបចំសិក្ខាសាលានេះ ដោយមានការធ្វើបទបង្ហាញដោយអ្នកជំនាញការរបស់ក្រុមហ៊ុន DEFT ក្នុងគោលបំណងពិគ្រោះ

យោបល់ និងប្រមូលធាតុផ្សំសំខាន់ៗមួយចំនួន ពីបណ្តាភាគីពាក់ព័ន្ធដើម្បីរៀបចំធ្វើការវិភាគទីផ្សារជំហានដំបូងក្នុងវិស័យសំណង់ និងឈានទៅពង្រីកវិសាលភាពរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ដល់កម្មករ និងយោជិតនៅក្នុងវិស័យសំណង់ ដែលជាវិស័យមានកម្មករទទួលរងនូវហានិភ័យច្រើន។

វិស័យសំណង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការលូតលាស់ និងរីកចំរើនយ៉ាងខ្លាំងក្លាឱ្យកត់សម្គាល់ ហើយក៏ជាវិស័យអាទិភាពទី២ បន្ទាប់ពីវិស័យវាយនភ័ណ្ឌកាត់ដេរ និងស្បែកជើង កំលាំងពលកម្មនៅក្នុងវិស័យនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយលើកកម្ពស់ចំណូលនៃថវិកាជាតិ។ នៅក្នុងវិស័យនេះ ក៏មានបញ្ហាប្រឈមមួយចំនួនផងដែរទាក់ទងនឹងកម្មករភាគច្រើនមិនទាន់មានជំនាញច្បាស់លាស់គឺប្រើប្រាស់កម្លាំងពលកម្មសុទ្ធសាធ (ជាកម្មករ និងជាកសិករផង) និងទទួលបានប្រាក់ឈ្នួលទាប ហើយត្រូវការចំណាយច្រើនសម្រាប់ជីវភាពគ្រួសារ ពេលខ្លះបំពេញការងារជួបគ្រោះថ្នាក់ធ្ងន់ធ្ងរមិនមានប្រាក់សម្រាប់ព្យាបាលជំងឺ ឬខ្លះទៀតអ្នករកចំណូលក្នុងគ្រួសារទទួលរងគ្រោះថ្នាក់រហូតដល់ពិការភាព ឬស្លាប់ ដែលធ្វើឱ្យបាត់បង់នូវប្រាក់ចំណូលគ្រួសារ ព្រមទាំងបន្ថែមបន្ទុកធ្ងន់ដល់គ្រួសារ ឈានទៅរកភាពក្រីក្រ ព្រោះមិនមានអ្វីជាទីពឹង។



សិក្ខាសាលា ស្តីពីយុទ្ធសាស្ត្រផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៅសណ្ឋាគារភ្នំពេញ

បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) កាលពីថ្ងៃ១៤ ខែ កក្កដា ឆ្នាំ២០១៧ បានសហការជាមួយអង្គការ GIZ និងអង្គការ SHPA រៀបចំសិក្ខាសាលាស្តីពីយុទ្ធសាស្ត្រផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ ដឹកនាំដោយ **លោកវេជ្ជ ស៊ី សោភ័ណ** នាយករងបេឡាជាតិរបបសន្តិសុខសង្គម និងមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធាន អនុប្រធានការិយាល័យទាំង ០៨ មន្ត្រីជំនាញ និងសិក្ខាកាមចូលរួមប្រមាណ ២៥នាក់។

នូវចំណុចសំខាន់ៗ ដើម្បីយកទៅអនុវត្តប្រកបទៅដោយប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះលោកស្រី Charlotte Aberdein តំណាងអង្គការ GIZ បានបញ្ជាក់ខ្សែវីដេអូដែលមានខ្លឹមសារបង្ហាញពីការធ្វើអនាម័យខ្លួនប្រាណ និងមជ្ឈដ្ឋានរស់នៅរបស់ខ្លួនក្នុងការថែទាំរក្សាសុខភាពប្រកបដោយអនាម័យខ្ពស់។ បន្ទាប់មកលោកស្រីបានធ្វើបទបង្ហាញស្តីពីការ



បទបង្ហាញស្តីពីយុទ្ធសាស្ត្រផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព

បង្កើតយុទ្ធសាស្ត្រផ្សព្វផ្សាយ និងការប្រាស្រ័យទាក់ទងគ្នា ដោយផ្ដោតសំខាន់អំពីសមាសធាតុនៃយុទ្ធសាស្ត្រផ្សព្វផ្សាយ និងដំណើរការនៃការបង្កើតយុទ្ធសាស្ត្រឱ្យត្រូវទៅតាមគោលដៅ។

ផ្ដើមចេញពីនេះលោក Patrick Maziere តំណាងក្រុមហ៊ុនធានារ៉ាប់រង Prevoir ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានធ្វើបទបង្ហាញដើម្បីចែករំលែកបទពិសោធន៍ ស្តីពីក្រុមគោលដៅនៃសមាជិករបស់ក្រុមហ៊ុន



ដោយមានបេសកកម្មផ្តល់ជូនប្រជាជនមានប្រាក់ចំណូលទាប និងមធ្យមនៅក្នុងប្រទេសកម្ពុជាជាមួយនឹងផលិតផល និងសេវាកម្មធានារ៉ាប់រងដែលស្របទៅតាមតម្រូវការ លទ្ធភាពនិងការយល់ដឹងរបស់ពួកគាត់តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា។ បន្ទាប់មកលោកបានលើកឡើងពីបញ្ហាប្រឈមដែលទាក់ទងទៅនឹងកម្រិតនៃការយល់ដឹងអំពីវិស័យធានារ៉ាប់រងនៅមានកម្រិតទាបជាពិសេសនៅតាមតំបន់ជនបទ កង្វះការទុកចិត្តពីប្រជាជន និងជំនឿទាក់ទងនឹងការទិញធានារ៉ាប់រងនាំមកនូវសំណាងអាក្រក់ដល់ពួកគាត់។



លោក ស៊ី សោភ័ណ នាយករង ប.ស.ស អញ្ជើញជាអធិបតីក្នុងអង្គពិធី

គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីចែករំលែកបទពិសោធន៍ និងការវិភាគស្ថានភាពទៅលើក្រុមគោលដៅ និងអ្នកពាក់ព័ន្ធ សម្រាប់រៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព។

ជាកិច្ចចាប់ផ្ដើម**លោកវេជ្ជ ស៊ី សោភ័ណ** នាយករងបេឡាជាតិរបបសន្តិសុខសង្គម បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសិក្ខាកាមទាំងអស់ ដែលបានចូលរួមសិក្ខាសាលាថ្ងៃនេះ សូមឱ្យយកចិត្តទុកដាក់ស្តាប់ដើម្បីដក់ស្រង់



សកម្មភាពការពិភាក្សាជាប្រមូលក្នុងអង្គពិធី

ទស្សនៈកិច្ចសិក្សាស្តីពីក្រុមប្រឹក្សាគាំពារសង្គម (Social Protection Council) នៅប្រទេស Indonesia

កាលពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ **លោកវេជ្ជ ស៊ី សោភ័ណ** នាយករង ប.ស.ស នឹងជាតំណាងដ៏ខ្ពង់ខ្ពស់របស់**លោក អ៊ុក សមវិទ្យា** នាយក ប.ស.ស និង**លោក ហេង សុផាន់ណារិន្ទ** អនុប្រធានការិយាល័យធានារ៉ាប់រងសុខភាព នៃប.ស.ស បានចូលរួមទស្សនៈ កិច្ចសិក្សាស្តីពីក្រុមប្រឹក្សាគាំពារសង្គម (Social Protection Council) ក្រោមការដឹកនាំដោយ **លោកជំទាវ ទួន សុខា** រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង**លោកជំទាវ អ៊ុ សាម៉ុល** អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួង សុខាភិបាល, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បុរស (បជស, បជអ និង មជព), ក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម (CARD), អង្គការ GIZ, USAID និង Health Finance & Governance (HFG) សរុបចំនួន២១រូប។



ទិដ្ឋភាពក្នុងអង្គជំនុំ

ជាមួយគ្នានេះ **លោកវេជ្ជ ស៊ី សោភ័ណ** នាយករង ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ផងដែរថា ដំណើរទស្សនៈកិច្ចសិក្សានេះគឺ ក្នុងគោលបំណងសិក្សាពីនីតិវិធីនៃការរៀបចំក្រុមប្រឹក្សា គាំពារសង្គម និងតួនាទីរបស់លេខាធិការដ្ឋានរបស់ក្រុម ប្រឹក្សាគាំពារសង្គម ដើម្បីរៀបចំលេខាធិការដ្ឋានរបស់ក្រុម ប្រឹក្សាគាំពារសង្គម នៅប្រទេសកម្ពុជានាពេលខាងមុខ។



សកម្មភាពក្នុងកិច្ចប្រជុំ

កិច្ចប្រជុំខាងលើរៀបចំធ្វើឡើងដោយផ្តោតសំខាន់ទៅលើ ការសិក្សាពីបទ ពិសោធន៍នៃដំណើរការកំណែទម្រង់ប្រព័ន្ធគាំពារសង្គមនៅប្រទេសឥណ្ឌូនេស៊ី, សិក្សាពីបទពិសោធន៍នៅក្នុងការគ្រប់គ្រងប្រព័ន្ធគាំពារសង្គមរបស់ក្រុមប្រឹក្សា ជាតិគាំពារសង្គម របស់ប្រទេសឥណ្ឌូនេស៊ី, ការដាក់បញ្ចូលគ្នានៃការធានា រ៉ាប់រងសុខភាព រវាង BPJS Kesehatan and BPJS Ketenagakerjaan, ទំនាក់ទំនងរវាងប្រតិបត្តិការជំនួយសង្គម (ក្រសួងសង្គមកិច្ច) និងការធានា រ៉ាប់រងសង្គម BPJS Kesehatan and BPJS Ketenagakerjaan។



ការថតរូបអនុស្សាវរីយ៍

សន្និសីទអន្តរជាតិសន្តិសុខសង្គម ស្តីពីការងារសម្រាប់ថ្ងៃអនាគត ការរៀបចំថ្ងៃនេះសម្រាប់ថ្ងៃស្អែក នៅ Kuala Lumpur ប្រទេស Malaysia

កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ Kuala Lumpur, Malaysia ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញចំនួន ០៣រូប ចូលរួមសន្និសីទអន្តរជាតិសន្តិសុខសង្គម ស្តីពីការងារសម្រាប់ ថ្ងៃអនាគត ការរៀបចំថ្ងៃនេះសម្រាប់ថ្ងៃស្អែក (International Social Security Conference on Future of Work, Preparing for Tomorrow Today)¹



ទិដ្ឋភាពរួមរបស់សិក្ខាកាមមកពីបណ្តាប្រទេសនានាចូលរួមក្នុងអង្គពិធី

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីបណ្តាប្រទេសក្នុងតំបន់ ដូចជាប្រទេសកម្ពុជា (តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងតំណាងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ), ប្រទេសដែលជាសមាជិកនៃសមាគមន៍សន្តិសុខសង្គមអាស៊ាន (ASSA), សមាគមន៍អន្តរជាតិសន្តិសុខសង្គមអាស៊ាន (ISSA), និងដៃគូអភិវឌ្ឍន៍ជាច្រើនសរុបប្រមាណជា ២៥០នាក់។





**កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយគោលនយោបាយ នៃការអនុវត្តវិស័យសន្តិសុខសង្គម
នៅសាលប្រជុំសាលាខេត្តព្រៃវែង**

ដើម្បីបម្រើសេវាសាធារណៈជូនដល់កម្មករនិយោជិត បានរលូន និងឆាប់រហ័សទៅបាន លុះត្រាតែនិយោជក ចូលរួមចំណែកអនុវត្តការងារឱ្យបានខ្ជាប់ខ្ជួន នូវអ្វីដែល ក្រុមការងារជំនាញបានផ្សព្វផ្សាយ។

នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ក្រុមការងារបេឡាជាតិ របបសន្តិសុខសង្គម ដឹកនាំដោយ **លោក ម៉េង ហុន** នាយករង ប.ស.ស រៀបចំប្រជុំផ្សព្វផ្សាយ ស្តីពីគោល នយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់ កម្មករនិយោជិត ម្ចាស់សហគ្រាស គ្រឹះស្ថាន ដើម្បីយល់ ដឹងអំពីវិស័យនីតិវិធី បញ្ហាប្រឈម ដំណោះស្រាយ និង ការលើកទិសដៅអនុវត្តរបបស.ស.ស ក្រោមអធិបតី **លោកជំទាវ ឆៀង ស្រីម៉ុន** អភិបាលរង និងជា តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។



លោក ម៉េង ហុន នាយករង ប.ស.ស អញ្ជើញជាអធិបតីក្នុងអង្គពិធី

ការសង្គ្រោះបន្ទាន់ ការថែទាំ ការព្យាបាល ការទទួលប្រាក់បំណាច់ប្រចាំថ្ងៃ ការ ទទួលប្រាក់ធនលាភ និងប្រាក់វិភាជន៍សោហ៊ុយបូជាសព ការកាលិកឧត្តរជីវី សេវាបុនីតិសម្បទា ការសម្របសម្រួលវិជ្ជាជីវៈឡើងវិញ និងអត្ថប្រយោជន៍ ជាច្រើនទៀត។



លោក ម៉េង ហុន នាយករង ប.ស.ស បានលើក ឡើងថា កិច្ចប្រជុំនេះគឺធ្វើឡើងក្នុងគោលបំណង ដើម្បី ឱ្យនិយោជក បានយល់ជ្រួតជ្រាបឱ្យកាន់តែច្បាស់ នូវអ្វី ដែល អង្គការ ប.ស.ស បានអនុវត្តកន្លងមក ក៏ដូចជា ការងារថ្មីដែល ប.ស.ស ទើបចាប់ផ្តើមដាក់ឱ្យដំណើរ ការផងដែរ។

លោកនាយករង បានបញ្ជាក់បន្ថែមថា ការកាលិក (អត្ថប្រយោជន៍) ដែលរោងចក្រសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតដែលទទួលបានពី ប.ស.ស រួមមាន៖

ក្នុងកិច្ចប្រជុំនេះ ក៏ផ្តោតសំខាន់ទៅលើការពង្រឹងសេវានៃការផ្តល់សេវា នានា និងវឌ្ឍនភាពរបស់ ប.ស.ស និងបានធ្វើការផ្សព្វផ្សាយនូវអនុក្រឹត្យ លេខ ០១ អនក្រ.បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្តីពីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមច្បាប់ស្តីពីការ ងារ ដែលបានចាប់អនុវត្តទាំងពីខែឧសភា ឆ្នាំ២០១៦ ហើយធ្វើការចូលរួម ពិភាក្សាពីគ្រប់ភាគីក្នុងការពិនិត្យតាមដាននូវកិច្ចដំណើរការ ការអនុវត្តរបប សន្តិសុខសង្គម ផ្នែកហានិភ័យការងារ ដើម្បីជាចលកម្រមួយក្នុងការធ្វើ ការ វិវឌ្ឍន៍នូវការអនុវត្តកិច្ចដំណើរការ ផ្នែកហានិភ័យការងារ និងផ្នែកថែទាំ សុខភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ទៅមុខជានិរន្តរ៍។



កិច្ចប្រជុំផ្សព្វផ្សាយអប់រំអំពីគោលនយោបាយអភិវឌ្ឍន៍ និយ័យការងារ ដល់កម្មករនិយោជិត

នៅដើមខែកញ្ញា ឆ្នាំ២០១៧ កន្លងមកនេះ ក្រុមការងារផ្នែកផ្សព្វផ្សាយ គោលនយោបាយអភិវឌ្ឍន៍វិស័យការងារ នៃបេឡាជាតិរបបសន្តិសុខសង្គម បានសហការជាមួយ អ.គ.ក.ប នាយកដ្ឋានពេទ្យការងារ និង នាយកដ្ឋាន អធិការកិច្ចការងារ ចុះប្រជុំផ្សព្វផ្សាយអប់រំអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដល់កម្មករនិយោជិត នៅរោងចក្របាន ចំនួន ០៤រោងចក្ររួម មាន៖ HANA BAGE & ACCESSORIES CO., LTD, SUN WELL SHOES CO.,LTD, CAMBO UNISOLL LTD និងCAM VERA FASHION CO.,LTD។



អធិបតីចូលរួមក្នុងកិច្ចប្រជុំ

ជាកិច្ចចាប់ផ្តើម **លោក យ៉ាម យុទ្ធា** តំណាង ប.ស.ស បានធ្វើបទបង្ហាញដល់អង្គពិធីទាំងមូល ក្រោមប្រធានបទ “អត្ថប្រយោជន៍របបសន្តិសុខសង្គម និងសុវត្ថិភាពចរាចរណ៍លើមធ្យោបាយធ្វើដំណើររបស់កម្មករនិយោជិត” ដែលមានខ្លឹមសារដូចតទៅ៖

- អត្ថប្រយោជន៍របបសន្តិសុខសង្គម
- ណែនាំអំពីអង្គការបេឡាជាតិរបបសន្តិសុខសង្គម និងតួនាទីភារកិច្ច
- និយមន័យហានិភ័យការងារ(គ្រោះថ្នាក់ការងារ និងជម្ងឺវិជ្ជាជីវៈ)
- អត្ថប្រយោជន៍ដែលទទួលបាន បន្ទាប់ពីកម្មករនិយោជិតទទួលរងហានិភ័យការងារ (រងរបួសស្រាល ធ្ងន់ ឬបាត់បង់ជីវិត)
- នីតិវិធី និងបែបបទនៃការទាមទារតារកាលិក
- វិធានការទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ការងារ
- អ្វីជាបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព
- ការចុះបញ្ជីកា និងការបង់ភាគទាន
- អត្ថប្រយោជន៍របបថែទាំសុខភាព
- នីតិវិធី និងបែបបទទាមទារតារកាលិក
- ផ្នែកប្រាក់សោធន និងទិសដៅអនុវត្តបន្តរបស់បេឡាជាតិរបបសន្តិសុខសង្គម



បទបង្ហាញស្តីពីអត្ថប្រយោជន៍របបសន្តិសុខសង្គម

សុវត្ថិភាពចរាចរណ៍លើមធ្យោបាយធ្វើដំណើររបស់កម្មករនិយោជិត

- សុវត្ថិភាពក្នុងការធ្វើដំណើរ (ត្រូវពាក់មួកសុវត្ថិភាពពេលបើកបរម៉ូតូ ពាក់ខ្សែក្រវ៉ាត់ពេលធ្វើដំណើរតាមរថយន្ត ត្រួតពិនិត្យយានយន្ត ត្រូវជ្រើសរើសយកយានយន្តណាដែលមានសុវត្ថិភាព...)
- បើកបរក្នុងល្បឿនកំណត់
- បើកបរត្រូវមានការប្រុងប្រយ័ត្ន ហាមដៃក្នុងស្ថានភាពគ្រោះថ្នាក់
- ការដឹកលើសចំណុះ
- កុំបើកបរក្រោមឥទ្ធិពល នៃជាតិស្រវឹង និងសុដីរំលោភក្នុងការបើកបរ ជាដើម។



លោក សោម និស្ស័យ ឡើងធ្វើបទបង្ហាញក្នុងអង្គពិធី

ផ្តើមចេញពីរនេះ **លោក សោម និស្ស័យ** ប្រធានផ្នែកស្រាវជ្រាវព័ត៌មាន បណ្តុះបណ្តាល និងចលនាសហជន នៃអ.គ.ក.ប បានមានមតិសំណេះសំណាលបើកកម្មវិធីដល់អង្គពិធីទាំងមូល និងបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះសមាជិក សមាជិកាដែលមានវត្តមានក្នុងអង្គពិធីផងដែរ។

លោកក៏បានណែនាំដល់កម្មករនិយោជិតទាំងអស់ ដែលបានចូលរួម សូមយកចិត្តទុកដាក់ស្តាប់ នៅពេលមានចម្ងល់ ត្រូវចោទសួរដោយកុំមានការភ័យខ្លាច ហើយនៅពេលមានបញ្ហាត្រូវចូលរួមគ្នាដោះស្រាយដោយសន្តិវិធី ចៀសវាងការធ្វើកូដកម្ម ឬបាតុកម្ម ដោយខុសច្បាប់។



លោក អឿ ទី ធ្វើបទបង្ហាញស្តីពី នីតិវិធីដោះស្រាយបញ្ហាកូដកម្មបាតុកម្ម

ជាមួយគ្នានេះ **លោក អឿ ទី** តំណាងគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញាបានធ្វើបទបង្ហាញស្តីពី “នីតិវិធីដោះស្រាយបញ្ហាកូដកម្មបាតុកម្ម និងនីតិវិធីដោះស្រាយវិវាទ” ដើម្បីពន្យល់ណែនាំដល់កម្មករនិយោជិតឱ្យបានយល់ដឹងពីរ សារតារ, ចក្ខុវិស័យ, បេសកកម្ម, តួនាទី និងភារកិច្ចរបស់គណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា, ការអភិវឌ្ឍន៍វិស័យការងារ, និយមន័យ វិវាទការងារ, កូដកម្ម, បាតុកម្ម, នីតិវិធីដោះស្រាយវិវាទការងារ, ផលប៉ះពាល់ នៃការធ្វើកូដកម្ម បាតុកម្មមិនស្របច្បាប់ និងបានពន្យល់ណែនាំដល់កម្មករនិយោជិតទាំងអស់រាល់ពេលដែលមានបញ្ហាកើតឡើងត្រូវរួមគ្នាដោះស្រាយដោយសន្តិវិធី ចៀសវាងការធ្វើកូដកម្ម ឬបាតុកម្ម ដោយខុសច្បាប់។



លោក ផេង សុភាត ធ្វើបទបង្ហាញស្តីពីលក្ខខណ្ឌការងារ

ទន្ទឹមគ្នានេះ **លោក ផេង សុភាត** ប្រធានការិយាល័យអធិការកិច្ចទី១ តំណាងនាយកដ្ឋានអធិការកិច្ចការងារ បានធ្វើបទបង្ហាញអំពី “លក្ខខណ្ឌការងារ” ដើម្បីពន្យល់ណែនាំដល់កម្មករនិយោជិតឱ្យបានយល់ដឹងពីរ ថិរ វេលាធ្វើការ, ការងារបន្ថែមម៉ោង, ការឈប់សំរាកថ្ងៃបុណ្យដោយមានប្រាក់ឈ្នួល, ការឈប់សំរាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល, ការឈប់សំរាកពិសេស និងការងារស្រ្តី។



ជាកិច្ចបញ្ចប់កម្មវិធី **លោក យ៉ាម យុទ្ធា** បានលើកឡើងបន្ថែម អំពីសមិទ្ធិផលសម្រេចបានរបស់រាជរដ្ឋាភិបាល និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់កម្មករនិយោជិត និងបានថ្លែងអំណរគុណម្តងទៀតចំពោះតំណាងរោងចក្រ ដែលបានសហការ ធ្វើឱ្យកិច្ចប្រជុំនេះដំណើរការទៅបានយ៉ាងរលូន។



ប.ស.ស គូរឆ្នោតរំលែកកង្វះ និងនាំយកថវិកាប្រគល់ជូនគ្រួសារសេដ្ឋកិច្ចកម្រិតទាប ក្នុងគោលការណ៍គ្រោះថ្នាក់បណ្តោះអាសន្ន សេវាស្រុកសេដ្ឋ ខេត្តកំពង់ស្ពឺ

កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) បាននាំយកថវិកាចំនួន ៤លាន រៀល ជាសោហ៊ុយបូជាសព សម្រាប់ផ្តល់ជូនគ្រួសារសេដ្ឋ ជាសមាជិក ប.ស.ស ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ការងារ និងបានចុះសម្របសម្រួល ដោះស្រាយករណីឡានដឹកម៉ាស៊ីន ច្រូតស្រូវបុកជាមួយឡានដឹកកម្មករ នៅក្នុងស្រុកសេដ្ឋ ខេត្ត កំពង់ស្ពឺបណ្តាលឱ្យកម្មករ១នាក់ស្លាប់រងរបួសធ្ងន់ដាច់ដៃចំនួន ២នាក់។



សកម្មភាពក្រុមការងារ ប.ស.ស នាំយកថវិកាប្រគល់ជូនគ្រួសារសេដ្ឋ

ដោយឡែកចំពោះជនរងគ្រោះ ដែលទទួលរងរបួសធ្ងន់ និងស្រាល ត្រូវទទួលបានសេវារបបសន្តិសុខសង្គមដូចជា៖ សេវាសង្គ្រោះបន្ទាន់, ការចំណាយលើការព្យាបាល រហូតដល់ ជាសះស្បើយ, ប្រាក់ឧបត្ថម្ភ សម្រាប់អ្នកថែទាំ និងអ្នកចាំថែរក្សាជនរងគ្រោះ, ប្រាក់បំណាច់ប្រចាំ ថ្ងៃ, ក្នុងករណីពិការភាពក្រោម ២០% ប.ស.ស នឹងបើកប្រាក់ឧបត្ថម្ភ ផ្តាច់ជូន, បើពិការភាពចាប់ពី ២០% ឡើង ប.ស.ស នឹងបើកប្រាក់ ឧបត្ថម្ភប្រចាំខែមួយជីវិត រួមទាំងការផ្តល់ជូនឧបករណ៍ សម្រាប់ជន ពិការដែលមានដូចជា ដៃ ឬជើងសិប្បនិម្មិត និងរទេះរុញជាដើម ព្រម ទាំងផ្តល់សេវាបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈឡើងវិញផងដែរ។



សកម្មភាពក្រុមការងារ ប.ស.ស ចូលរួមរំលែកកង្វះក្នុងគ្រួសារជនរងគ្រោះ

ទន្ទឹមនឹងនោះដែរ ក្រុមការងារ បានផ្សព្វផ្សាយពីគោលរបប សន្តិសុខសង្គម សម្រាប់ផ្តល់ជូនជនរងគ្រោះរួមមាន ថ្លៃដឹកជញ្ជូន សព, ថវិកាចំនួន ៤លានរៀល សម្រាប់សោហ៊ុយបូជាសព និង តារាកាលិកខត្តរជីវី (អត្ថប្រយោជន៍ដល់អ្នកដែលនៅក្នុងបន្ទុក ផ្ទាល់របស់ជនរងគ្រោះ) ដូចជាប្រពន្ធ ឬប្តី កូន និងជនចាស់ ជរាជាដើម។



ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត បានរៀបចំ កិច្ចប្រជុំផ្សព្វផ្សាយអប់រំស្តីពីសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត

ដោយមើលឃើញអំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ កើតមានជារៀងរាល់ថ្ងៃ ភាគច្រើន ផ្តើមចេញពីអ្នកបើកបរមិនបានគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ដោយមានការធ្វេសប្រហែស ការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោម ឥទ្ធិពលនៃគ្រឿងស្រវឹងជាដើម។ និងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ករណីគ្រោះថ្នាក់មួយចំនួនទៀតកើតឡើងដោយ សារអ្នកបើកបររថយន្តដឹកកម្មករមិនមានបណ្តុំបើកបរត្រឹមត្រូវ, មិនគោរពច្បាប់

និងចំណុចសុវត្ថិភាពចរាចរណ៍ផ្សេងៗទៀត ដូចជា: ពាក់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់សុវត្ថិភាពឱ្យបានត្រឹម ត្រូវ បំរាមនៃការសេពគ្រឿង ស្រវឹងក្នុងពេលបើកបរ បើកបរមិនឱ្យហួសល្បឿនកំណត់ ការដេង ឬវាត់ ការ មិនឱ្យធ្វើដំណើរតាមយានយន្តដែលផ្ទុកលើសចំណុះ ការចេះអធ្យាស្រ័យគ្នា ការគោរពអទិភាព ការមិនឱ្យ



បទបង្ហាញស្តីពីអត្ថប្រយោជន៍របស់សន្តិសុខសង្គម

ចរាចរណ៍ផ្លូវគោក ជាពិសេសមិនបានចូលរៀននៅសាលាបានត្រឹមត្រូវ ហើយមិន យល់ពីវិធីត្រួតពិនិត្យបច្ចេកទេសយានយន្តមុនពេលបើកបរជាដើម។

ទើបកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានចាត់ក្រុមសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិរបបសន្តិសុខសង្គម រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអប់រំច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងអត្ថ ប្រយោជន៍របបសន្តិសុខសង្គម ជូនដល់កម្មករ និងអ្នកបើកបរដឹកកម្មករ នៅ រោងចក្រ ORANG MANUFACTURING (KHMER) Co.,LTD ស្ថិតនៅ ស្រុកកំបាយមារ ខេត្តព្រៃវែង ដើម្បីចូលរួមក្នុងការកាត់បន្ថយនូវគ្រោះថ្នាក់ទាំង នេះឱ្យស្ថិតនៅកម្រិតមួយទាបតាមដែលអាចធ្វើទៅបាន។

ជាកិច្ចបន្ទាប់គ្រូឧទ្ទេសនាម បានធ្វើបទបង្ហាញស្តីពីសុវត្ថិភាពលើមធ្យោបាយ ដឹកជញ្ជូន កម្មករនិយោជិតស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ផ្លាកសញ្ញា គំនូស បំព្រួញ សុដីរថមក្នុងការបើកបរ ទោសប្បញ្ញត្តិផ្សេងៗ បច្ចេកទេសត្រួតពិនិត្យ ថែទាំយានយន្ត និងវិជ្ជាសង្គ្រោះបឋមមុនពេលបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ



បទបង្ហាញស្តីពីសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ប្រើទូរស័ព្ទដៃក្នុងពេលបើកបរ ការតម្រូវឱ្យមានប័ណ្ណ បើកបរត្រឹមត្រូវ ការតម្រូវឱ្យមានចំណាំឆ្លាតលើខ្លួន ឬយានយន្ត ក្នុងពេលធ្វើដំណើរពេលយប់ ឬកន្លែង គ្មានពន្លឺជាដើម។



សិក្ខាកាមចូលរួមក្នុងកិច្ចប្រជុំ

ឆ្លៀតឱកាសនោះដែរសមាជិកក្រុមការងារ ក៏បានលើក ឡើងពិគោលបំណង នៃកិច្ចប្រជុំផ្សព្វផ្សាយអប់រំ គឺ ដើម្បីឱ្យស្របតាមផែនការសកម្មភាពរបស់បេឡាជាតិ របបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងដើម្បីចូលរួមផ្សព្វផ្សាយអប់រំ ទប់ ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ការងារ ដែលផ្តោតសំខាន់ លើគ្រោះថ្នាក់ពេល ធ្វើដំណើរពីកន្លែងធ្វើការទៅផ្ទះ និង ពីផ្ទះទៅកន្លែងធ្វើការដើម្បីឱ្យពួកគាត់បានយល់ និង អនុវត្តតាមឱ្យមានប្រសិទ្ធិភាព។

ក្រុមការងារ ទ.ស.ប.ក បានចុះទៅអង្កេតករណីកម្មករសន្លប់នៅរោងចក្រ LUCIDA (CAMBODIA) ENTERPRISE CO.,LTD

កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅរោងចក្រប្រមាណជា ១២ និង ៣០នាទីថ្ងៃត្រង់ ក្រុមការងារទប់ស្កាត់ករណីសន្លប់ និង បង្ការគ្រោះថ្នាក់ការងារ (ទ.ស.ប.ក) បានចុះទៅអង្កេតករណីកម្មករ សន្លប់ដែលបានកើតឡើងនៅរោងចក្រ LUCIDA (CAMBODIA) ENTERPRISE CO.,LTD ដែលមានទីតាំងស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ១៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។



ក្រុមការងារ ទ.ស.ប.ក ជួបប្រជុំជាមួយរដ្ឋបាលរោងចក្រដើម្បីរកមូលហេតុនៃការសន្លប់

មូលហេតុដែលបង្កឱ្យកើតមានករណីខាងលើ ដោយសារមាន ការផ្គុំគ្នាច្រើននាក់ ដើម្បីរៀបចំចតរូបសម្រាប់ចងក្រងធ្វើសៀវភៅ ព្រឹត្តិបត្រប្រចាំឆ្នាំរបស់រោងចក្រ ដែលស្ថិតក្នុងបរិយាកាសហាប់ ក្តៅខ្លាំងថែមទៀត។ ក្រោយពីរថតចប់បានចូលធ្វើការវិញជាធម្មតា។ ពេលចូលដល់ក្នុងអគារផលិតកម្ម ក៏កើតមានករណីសន្លប់ ដោយ ផ្ដើមចេញពីកម្មការិនីម្នាក់ឈ្មោះ អេង សុជាតិ អាយុ ៣៦ឆ្នាំ មាន អាការៈឡេះឡាសស្រែកឡូឡា ហើយកម្មករនិយោជិតដទៃទៀត បានឃើញ និងឮហេតុការណ៍នេះ ក៏មានអារម្មណ៍ទន់ដៃទន់ជើង សន្លប់តៗគ្នារហូត ដល់ចំនួន២៨នាក់។ ភ្លាមៗនេះលោកនាយក រោងចក្រ ក៏បានផ្អាកសកម្មភាពផលិតកម្ម និងបញ្ជូនជនរងគ្រោះ ទាំងអស់ទៅព្យាបាលនៅមន្ទីរសម្រាកព្យាបាលមូលមិត្ត។ ចំពោះ ថ្លៃសេវាព្យាបាលជនរងគ្រោះ រហូតជាសះស្បើយជាបន្ទុករបស់ បេឡាជាតិរបបសន្តិសុខសង្គម។



សកម្មភាពក្រុមការងារជួបប្រជុំជាមួយរដ្ឋបាលរោងចក្រ

ហេតុការណ៍នេះដែរ ក្រុមការងារទប់ស្កាត់ករណីសន្លប់ និង បង្ការគ្រោះថ្នាក់ការងារ (ទ.ស.ប.ក) បានចុះទៅអង្កេត និងជួបប្រជុំ ជាមួយប្រធានរដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក ថ្នាក់ដឹកនាំសហជីព កម្មករនិយោជិត លូស៊ីដា ប្រចាំរោងចក្រ និងមន្ត្រីសាខា ប.ស.ស ខណ្ឌដង្កោ ព្រមទាំងធ្វើការត្រួតពិនិត្យទាំងក្នុង និងក្រៅរោងចក្រ។ ក្រុមការងារ ទ.ស.ប.ក បានសង្កេតឃើញពីមូលហេតុករណីសន្លប់ ខាងលើនេះបណ្តាលមកពីបរិយាកាសក្នុងអគារក្តៅ និងហាប់។ បន្ទាប់ពីនេះក្រុមការងារ ទ.ស.ប.ក បានដាក់វិធានការណ៍ ដល់រោង ចក្រត្រូវធ្វើការងារកែសំរេចចំណុចខ្វះខាតមួយចំនួន ដោយតម្រូវឱ្យ ខាងរោងចក្រធ្វើការបន្ថែមកង្ហារបឺតខ្យល់ និងផ្ទាំងផ្គិតទឹកបន្ថែមនូវ អ្វីដែលមានស្រាប់។



សកម្មភាពក្រុមការងារចុះពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុ

មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចុះទៅសម្របសម្រួលក្លាមៗ ចំពោះករណីកម្មករសន្លប់ និងស្លាប់នៅពេលប្រកាសវិវាហ៍

កាលពីវេលាម៉ោង១២ និង១២នាទី មានករណីកម្មករសន្លប់តៗគ្នាប្រមាណជាង ៤០នាក់ និងស្លាប់១នាក់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងរោងចក្រ អាគារសិតហ្គាមិន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។



សកម្មភាពក្រុមការងារចុះសួរព័ត៌មានរកមូលហេតុដែលបង្កឱ្យកម្មករសន្លប់

មូលហេតុដែលបង្កឱ្យមានករណីកើតឡើងនេះគឺ បណ្តាលមកពីមានកម្មករម្នាក់នៅពេលសម្រាកញាំបាយនៅម៉ោងប្រមាណជា ១១ និង០០នាទី គាត់បានដើរទៅបន្ទប់ទឹក នៅក្នុងបរិវេណរោងចក្រ មិនបានប្រុងប្រយ័ត្នបានដួលបោកក្បាលស្លាប់ ក្នុងខណៈពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហើយនៅពេលដែលកម្មករចូលធ្វើការងារវិញនៅម៉ោងប្រមាណជាម៉ោង ១២ និង១០នាទី កម្មករមួយចំនួនបានទទួលជំងឺរ៉ាំរ៉ៃបែបនេះក៏បណ្តាលឱ្យមានការភិតភ័យសន្លប់តៗគ្នាតែម្តង។



ករណីនេះមន្ត្រី ប.ស.ស បានចុះសហការជាមួយរដ្ឋបាលរោងចក្រដើម្បី ជួយសម្របសម្រួលបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ ហៀង មុន្នីតុច។ ចំពោះ ថ្លៃជីកជញ្ជូន និងសេវាព្យាបាលជនរងគ្រោះ ជាបន្ទុករបស់ ប.ស.ស។



រូបភាពជនរងគ្រោះ សម្រាកព្យាបាលនៅមន្ទីរពេទ្យ

ចំពោះអ្នកស្លាប់ អ្នកដែលនៅក្នុងបន្ទុកផ្ទាល់ ត្រូវបានផ្តល់ប្រាក់វិភាជន៍ជាសោហ៊ុយបូជាសពចំនួន ៤,០០០,០០០ រៀល។ ប្រាក់វិភាជន៍នេះ ផ្តល់ជូនអ្នកនៅក្នុងបន្ទុកផ្ទាល់នៃជនរងគ្រោះ រួមមានប្រពន្ធ ប្តី កូន និងឪពុកម្តាយ ឬមនុស្សចាស់ជរាដែលរស់នៅជាមួយ។ ចំពោះប្រពន្ធ ប្តីនៃជនរងគ្រោះ ត្រូវមានលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ហើយសិទ្ធិនេះត្រូវរំលាយ នៅពេលដែលសាមីខ្លួនរៀបអាពាហ៍ពិពាហ៍ថ្មី ឬសាមីខ្លួន ទទួលមរណភាព។



សូមសមាជិក ប.ស.ស ទាំងអស់ដែលបានរៀបអាពាហ៍ពិពាហ៍ហើយត្រូវទៅចុះសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ឱ្យបានគ្រប់ៗគ្នា។

ក្រុមការងារ ទ.ស.ប.ក បានចុះទៅអង្កេតករណីកម្មករសន្លប់នៅរោងចក្រ ANFUL GARMENT FACTORY (CAMBODIA) LTD ខេត្តកំពង់ស្ពឺ

កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅវេលាម៉ោង ប្រមាណជា ៨ និង០០នាទីព្រឹក មានករណីសន្លប់មួយបាន កើតឡើងនៅរោងចក្រ ANFUL GARMENT FACTORY (CAMBODIA) LTD ដែលមានទីតាំងស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៥១ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។



មូលហេតុដែលបង្កឱ្យកើតមានករណីខាងលើ គឺផ្ដើម ចេញពីកម្មការិនីឈ្មោះ អាន ម៉ាប់ នៅពេលកំពុងធ្វើការ ក៏មានអារម្មណ៍ខ្សោយ (ទន់ដៃទន់ជើង) ខណៈពេលនោះ ក៏មានកម្មករ-កម្មការិនីដទៃទៀតបានជួយលើកសែងទៅ កាន់គិលានដ្ឋានរោងចក្រ។ នៅពេលដែលបញ្ជូនទៅដល់ គិលានដ្ឋានរោងចក្រភ្លាម កម្មការិនីឈ្មោះ នឹម សុមុល ដែលជាអ្នកជួយលើកសែងជនរងគ្រោះ បានដួលបោក ក្បាលទៅក្រោយសន្លប់បាត់បង់ស្មារតី ត្រូវបានគ្រូពេទ្យ រោងចក្រធ្វើការសង្គ្រោះបឋម និងបញ្ជូនភ្លាមៗទៅកាន់ មន្ទីរសម្រាកព្យាបាល និងសម្ភពផ្ទាល់ទទឹង។ ដោយសារ ស្ថានភាពរបស់ជនរងគ្រោះមានសភាពធ្ងន់ធ្ងរ ក៏ត្រូវបាន បញ្ជូនបន្តទៅកាន់មន្ទីរសម្រាកព្យាបាល និងសម្ភពសុខា បែកបាន តែមុនពេលបញ្ជូនទៅដល់មន្ទីរសម្រាកព្យាបាល និងសម្ភពសុខាបែកបាន ជនរងគ្រោះបានបាត់បង់ជីវិតនៅ តាមផ្លូវបាត់ទៅហើយ។




ដំណឹងមរណៈភាពនេះ ត្រូវបានលេចលឺដល់កម្មករនិយោជិតដទៃទៀត ដែលកំពុងបំពេញការងារក្នុងសង្វាក់ផលិតកម្មក្នុងរោងចក្រ បណ្តាលឱ្យ មានការភិតភ័យ ទន់ដៃទន់ជើង សន្លប់តៗគ្នារហូត ដល់២២នាក់។ ជនរងគ្រោះ ត្រូវបានរដ្ឋបាលរោងចក្របញ្ជូនទៅសង្គ្រោះនៅមន្ទីរសម្រាកព្យាបាល និង សម្ភពផ្ទាល់ទទឹង ០៦នាក់ និងមន្ទីរសម្រាកព្យាបាល និងសម្ភពសុខាបែកបាន ១៦នាក់។ លុះព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ០៧ និង ៣០ នាទី មានកម្មករនិយោជិតបានបន្តភិតភ័យ ទន់ដៃទន់ជើងសន្លប់តៗគ្នារហូត ដល់១៣នាក់បន្ថែមទៀត។



ការប្រជុំពិភាក្សារកមូលហេតុករណីសន្លប់ជាមួយរដ្ឋបាលរោងចក្រ

ហេតុការណ៍នេះដែរ ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះ ថ្នាក់ការងារ (ទ.ស.ប.ក) បានចុះទៅអង្កេតពីមូលហេតុដែលបង្កឱ្យមាន ករណីនេះកើតឡើង។ ក្រោយពីបានធ្វើការប្រជុំជាមួយរដ្ឋបាលរោងចក្រ សហជីពប្រចាំរោងចក្រ ប្រតិភូបុគ្គលិកតំណាងមន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ និងមន្ត្រី ប.ស.ស ខេត្ត ព្រមទាំងធ្វើការត្រួត ពិនិត្យទាំងក្នុង និងក្រៅរោងចក្ររួចមកក្រុមការងារ ទ.ស.ប.ក បានសង្កេត ឃើញថាមូលហេតុករណីសន្លប់ខាងលើនេះបណ្តាលមកពីអារម្មណ៍ភិតភ័យ របស់កម្មករនិយោជិត ក្រោយពេលទទួលបានដំណឹងមរណៈភាពរបស់ជនរង គ្រោះឈ្មោះ នឹម សុមុល។



**ហេតុការណ៍គ្រោះថ្នាក់មួយបានកើតឡើងលើបុរសម្នាក់ជាកម្មករបម្រើការងារនៅក្រុមហ៊ុន
ស្រ្តីនរោយលែនបានអិលដើមចូលក្រោមកង់ថយន្ត បណ្តាលឱ្យថយន្តកិនដើមរយៈ
និងបាក់ឆ្នឹងកំភួនដើមខាងស្តាំ**

ការធ្វេសប្រហែសប្រកាណាមួយ ឬមិនបានអនុវត្តឱ្យបាន
ខ្ជាប់ខ្ជួននូវអ្វីដែលគណៈកម្មការ ឬក្រុមការងារបានអប់រំណែនាំ
គឺតែងបណ្តាលឱ្យជួបប្រទះនូវបញ្ហាគ្រោះថ្នាក់ជាក់ជាមិនខាន។

កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១០ និង
៥០នាទី មានករណីគ្រោះថ្នាក់មួយបានកើតឡើងលើបុរសម្នាក់
ឈ្មោះ ស៊ី ម៉េងហិរាង ភេទប្រុស អាយុ ៤៦ឆ្នាំ ជាកម្មករបម្រើ
ការងារនៅក្រុមហ៊ុនស្រ្តីនរោយលែន ស្ថិតនៅខេត្តក្រចេះ។



រូបភាពជនរងគ្រោះ សម្រាកព្យាបាលនៅមន្ទីរពេទ្យ

ហេតុការណ៍នេះបានកើតឡើងខណៈពេលដែលជនរងគ្រោះ
បានរុញថយន្តមួយគ្រឿង ហើយក្រឡាច់ជើងចូលក្រោមកង់
ថយន្ត បណ្តាលឱ្យថយន្តកិនដើមរយៈ និងបាក់ឆ្នឹងកំភួនជើង
ខាងស្តាំ។ ជនរងគ្រោះត្រូវបានក្រុមហ៊ុនបញ្ជូនទៅសង្គ្រោះ និង
ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ដោយស្ថានភាពរបស់
មានសភាពធ្ងន់ធ្ងរ មន្ត្រីសាខា ប.ស.ស ខេត្តបានជួយសម្រប
សម្រួលជាមួយមន្ទីរពេទ្យ និងបានបញ្ជូនជនរងគ្រោះបន្តទៅកាន់
មន្ទីរពេទ្យកាល់ម៉ែត។



ចំពោះរាល់ការចំណាយទៅលើការសង្គ្រោះបន្ទាន់ ការបញ្ជូនជនរងគ្រោះ
និងសម្រាកព្យាបាលរហូតដល់ជាសះស្បើយ និងអត្ថប្រយោជន៍ផ្សេង
ទៀត ជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម។

កន្លងមកនេះបេឡាជាតិរបបសន្តិសុខសង្គម បានបង្កើតឱ្យមាន
គណៈកម្មការ ក៏ដូចជាក្រុមការងារឱ្យចុះធ្វើការអប់រំណែនាំផ្ទាល់ដល់
ម្ចាស់សហគ្រាស ក៏ដូចជាបងប្អូនកម្មករនិយោជិត បានជាច្រើនលើក
ដើម្បីកាត់បន្ថយ និងការពារទប់ស្កាត់ ករណីផ្សេងៗដែលជាគ្រោះ
ថ្នាក់ការងារនៅកន្លែងធ្វើការ និងគ្រោះថ្នាក់ពេលធ្វើដំណើរទៅមក
(គ្រោះថ្នាក់ចរាចរណ៍) ជាដើម។



របាយន្តដឹកកម្មករមួយគ្រឿងផ្គុំកម្មករចំនួន ៣៧នាក់បានជួបគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឱ្យកម្មកររងរបួសធ្ងន់-ស្រាលចំនួន ២២នាក់ នៅខេត្តតាកែវ

ការធ្វេសប្រហែសប្រកាណាមួយ ឬមិនបានអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអ្វីដែលគណៈកម្មការ ឬក្រុមការងារបានអប់រំណែនាំ គឺតែងបណ្តាលឱ្យជួបប្រទះនូវបញ្ហាគ្រោះថ្នាក់ជាក់ជាមិនខាន។

កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ០៥ និង៤០ នាទីព្រឹក មានករណីគ្រោះថ្នាក់មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៩-៥០ ស្ថិតនៅភូមិរូង ឃុំក្រាំលាវ ស្រុកបាទី ខេត្តតាកែវ។



រូបភាពកន្លែងកើតហេតុ

ហេតុការណ៍នេះបានកើតឡើងខណៈពេលដែលរបាយន្តដឹកកម្មករ បើកដៃដៃម្ខាងទឹកដៃម្ខាងទៀត លុះមកដល់ចំណុចកើតហេតុស្រាប់តែរបាយន្តដឹកកម្មករបានបើកគេចរថយន្តមួយគ្រឿងទៀតមកពីទិសផ្ទុយ គ្នាបណ្តាលឱ្យក្រឡាប់តែម្តង ករណីនេះបានបង្កឱ្យមានកម្មកររងរបួសធ្ងន់ចំនួន ០៩នាក់ (ស្រី ០៤នាក់) និងរងរបួសស្រាលចំនួន ១៣នាក់ (ស្រី ១២នាក់)។



រូបភាពជនរងគ្រោះ សម្រាកព្យាបាលនៅមន្ទីរពេទ្យ

ក្រោយពេលកើតហេតុមន្ត្រី ប.ស.ស ខេត្ត បានចុះជួយសម្របសម្រួលបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅគ្លីនិក ជា សុខលីមចំនួន ១៣នាក់, គ្លីនិកឯកជន គីក ប៊ុនហ៊ុញចំនួន ០២នាក់, មន្ទីរពេទ្យកាលម៉ែត្រចំនួន ០២នាក់, មន្ទីរពេទ្យព្រះកុសុមៈចំនួន ០៥នាក់។ ចំពោះរាល់ការចំណាយទៅលើថ្លៃសេវាដឹកជញ្ជូនជនរងគ្រោះ និងថ្លៃសេវាព្យាបាលជនរងគ្រោះរហូតជាសះស្បើយជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម។



សកម្មភាពការចុះសម្របសម្រួលរបស់មន្ត្រី ប.ស.ស នៅមន្ទីរពេទ្យ



គណៈកម្មាធិការជាតិ



បរាជ័យ ឬ ជោគជ័យ
គឺថិតនៅលើ
ខ្លួនយើង
មិនមែនលើ
ព្រាហ្មលីខិតទេ

MSL ក្រុមហ៊ុន ឯ.ក អន្តរ កម្ពុជា



នៅជាមួយ
មនុស្សមិនឲ្យ
តម្លៃអ្នកដទៃ
ទោះធ្វើល្អត
ខ្លោះក៏គ្មានស្នាដៃ

MSLG អោយគ្រូបង្ហាញខ្លួន
012 527777



មុននិរតន់អ្នកដទៃ
ត្រូវរៀនមើលខ្លួន
ឯងជាមុនសិន ចាំ
ខ្លួនឯងប្រសើរជាង
គេហើយឬនៅ

MSL good Drink អន្តរកម្ពុជា



មិនធ្លាប់ក្រមិនដឹង
ថាវាពិបាកយ៉ាង
ណានោះទេ អាច
ស្លាប់ភាពក្រខ្សឹក
តែសូមកុំស្លាប់អ្នក
ក្រីក្រឲ្យសោះ

MSLG អោយគ្រូបង្ហាញខ្លួន
012 527777



បើយើងមិនចេះ
គិត អត់ធ្មត់ទេ
ភាពជោគជ័យ
ក្នុងជីវិតក៏គ្មានដែរ



ទូរស័ព្ទ: ១២៨៦

ក្រុមប្រចាំការ Hotline 24 ម៉ោង

ដើម្បីធ្វើឱ្យការងារទទួលបានលទ្ធផលល្អបំផុត គ្រោះដែលជាកម្មករនិយោជិតបម្រើការងារ នៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីនៅបេឡាជាតិរបបសន្តិសុខសង្គមឱ្យ កាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលាជាងមុន បេឡាជាតិរបបសន្តិសុខសង្គម បានបង្កើតឱ្យមានក្រុមការងារប្រចាំការមួយឡើង មានភារកិច្ចរងចាំទទួលព័ត៌មានពីករណីដែលមានគ្រោះថ្នាក់ការងារកើតឡើង ហើយតម្រូវឱ្យមានការសង្គ្រោះបន្ទាន់។

ក្នុងករណីនេះនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ឬកម្មករនិយោជិត ត្រូវជូនដំណឹងមកកាន់បេឡាជាតិរបបសន្តិសុខសង្គម ជាបន្ទាន់តាមរយៈក្រុមការងារប្រចាំការដែលមានលេខទូរស័ព្ទទំនាក់ទំនងសំរាប់សេវាសង្គ្រោះបន្ទាន់ (Hotline) ១២៨៦។

លេខទូរស័ព្ទនេះអាចធ្វើការហៅចូលបានគ្រប់ប្រចាំការរងចាំទទួលព័ត៌មាន ២៤ម៉ោង សាកសួរព័ត៌មានផ្សេងទៀតក្រៅពីសេវាប្រព័ន្ធទូរស័ព្ទ ០២៣ ៨៨២ ៤៣៤



ប្រព័ន្ធដោយឥតគិតថ្លៃ និងមានបុគ្គលិកលើ២៤ម៉ោង។ ដោយឡែកចំពោះការសង្គ្រោះបន្ទាន់ សូមទាក់ទងតាមលេខ ០២៣ ៨៨១ ០១៥ វិញ។

តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធបេឡាជាតិរបបសន្តិសុខសង្គម បានទទួលនិងកម្មករនិយោជិតពីករណីគ្រោះថ្នាក់ ការងារចំពោះសេវាសង្គ្រោះបន្ទាន់បានជាច្រើនករណី និងទាន់ពេលវេលា។ ក្រៅពីនោះក្រុមការងារបានសម្របសម្រួលសេវាទំនាក់ទំនងផ្ទាល់មាត់ មានភាពសកម្ម ដោយមានការពេញចិត្តពីសមាជិក ប.ស.ស ផងដែរ។

ទូរស័ព្ទទំនាក់ទំនងបន្ទាន់នេះនូវព័ត៌មានពីសហគ្រាស គ្រឹះស្ថាន បានមួយចំនួន បានជួយសម្របសម្រួល

ទន្ទឹមនឹងការអនុវត្តការងារបានល្អ ក្រុមការងារក៏នៅរដូវបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឱ្យក្រុមការងាររិះគន់គ្រប់នីតិវិធី ដើម្បីឱ្យការផ្តល់ និងការបម្រើសេវាជូនដល់សមាជិករបស់ខ្លួន ឱ្យមានភាពរលូន ទាន់ពេលវេលា និងមានភាពឆាប់រហ័សជាងមុនបន្ថែមទៀត។

របបអាហារទាំង



ជួយប្រឆាំងរោគមហារីកពោះទៀនធំ

រោគមហារីកពោះទៀនធំ ជាជំងឺមួយក្នុងចំណោមជំងឺដែលមានលក្ខណៈងាយស្រួលបំប្លែងទៅជាជំងឺមហារីក ដែលអាចគេងយកជីវិតមនុស្ស បាននាពេលយូរ។ គ្រោះថ្នាក់នៃជំងឺនេះគឺថា វាអាចបណ្តាលឱ្យមានការរីកចម្រើនយឺតយ៉ាវ ដូចជារបបអាហារ បញ្ហា អាហារ បរិស្ថានជីវិត។ មធ្យោបាយសម្រាប់ការពារបញ្ហានេះក៏ឱ្យត្រូវមានឱ្យ ទាមទារឱ្យមានការ ទទួលបាននូវរបបអាហារឱ្យបានត្រឹមត្រូវ ជាពិសេសរបបអាហារដែលផ្តល់គុណភាពខ្ពស់ដល់សុខភាពជាក់ ស្នែងដូចជាអាហារទាំង ៦ ដូចមានរៀបរាប់ខាងក្រោមនេះ៖



ទឹកដោះគោ : តាមការសិក្សារបស់អ្នកវិទ្យាសាស្ត្របានឃើញថា មនុស្សដែល បានទទួលបានអាហារសម្បុរទាំងនោះ ជាពិសេស Beta Carotene ក្នុងក្រូចមួយខ្លះវាជួយបញ្ជា: ហានិភ័យរោគមហារីកពោះទៀនធំរបស់អ្នកដែលទទួលបាននេះ។


ពោតស្មោះ : ជួយកាត់បន្ថយ តាមការសិក្សាបានឃើញថា របបអាហារដែល មានពោតស្មោះ អាចជួយកាត់បន្ថយ ការរីកចម្រើននៃជំងឺមហារីកពោះទៀនធំ បាន។ ពោតស្មោះ អាចជួយកាត់បន្ថយ ការរីកចម្រើននៃជំងឺមហារីកពោះទៀនធំ បាន។ ពោតស្មោះ អាចជួយកាត់បន្ថយ ការរីកចម្រើននៃជំងឺមហារីកពោះទៀនធំ បាន។



ខ្លឹម : ខ្លឹមមានផ្ទុកនូវ Gingerols ដែលជាសមាសធាតុសកម្ម ដែលមានប្រសិទ្ធភាព ក្នុងការជួយប្រឆាំងរោគមហារីកពោះទៀនធំ។



ខ្លឹម : តាមការសិក្សារបស់មនុស្សបានឃើញថា ខ្លឹមមានផ្ទុកនូវ គ្រោះថ្នាក់នៃជំងឺមហារីកពោះទៀនធំ បាន។ ខ្លឹមមានផ្ទុកនូវ គ្រោះថ្នាក់នៃជំងឺមហារីកពោះទៀនធំ បាន។ ខ្លឹមមានផ្ទុកនូវ គ្រោះថ្នាក់នៃជំងឺមហារីកពោះទៀនធំ បាន។



អាមីដ : អាមីដជាប្រភេទនៃក្រូចមួយដែលសម្បុរទាំងនោះ ជា ពិសេសវាជួយកាត់បន្ថយ ការរីកចម្រើននៃជំងឺមហារីកពោះទៀនធំ បាន។ តាមការសិក្សាបាន ឃើញថា អាមីដមានផ្ទុកនូវ គ្រោះថ្នាក់នៃជំងឺមហារីកពោះទៀនធំ បាន។



អង្ករស្រមុប : អង្ករស្រមុបជាប្រភេទអាហារមួយដែលសម្បុរទាំងនោះ ជា ពិសេសវាជួយកាត់បន្ថយ ការរីកចម្រើននៃជំងឺមហារីកពោះទៀនធំ បាន។

អាសយដ្ឋាន និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងជាមួយ ប.ស.ស តាមបណ្តាខេត្ត

ល.រ	ខេត្ត	អាសយដ្ឋាន	លេខទូរស័ព្ទជ័រ	លេខទូរស័ព្ទលើតុ	E-mail
១	ខេត្តកណ្តាល	ផ្ទះលេខ០១ ផ្លូវលេខ២០២, ភូមិដើមមៀន, សង្កាត់ដើមមៀន, ក្រុងតាខ្មៅ, ខេត្តកណ្តាល	085 567 766 077 963 078	024 640 1676	samphearak@nssf.gov.kh
		ភូមិក្នុង, ឃុំព្រែកតាមាក់, ស្រុកខ្សាច់កណ្តាល, ខេត្តកណ្តាល	096 615 6168 012 548 805 098 548 805	023 519 8999	nssf_reythearith@nssf.gov.kh
២	ខេត្តកំពង់ស្ពឺ	ភូមិចុងបង្គោល, ឃុំបែកចាន, ស្រុកអង្គស្នួល, ខេត្តកណ្តាល	012 286 879 015 210 210 060 212 212	024 508 0777	movratha@yahoo.com
៣	ខេត្តស្វាយរៀង	ផ្ទះជាតិលេខ០១, ភូមិរោងបន្លែ, សង្កាត់ស្វាយរៀង, ក្រុងស្វាយរៀង ខេត្តស្វាយរៀង	077 663 214	044 715 831	pek.samol@nssf.gov.kh
៤	ខេត្តព្រះសីហនុ	សង្កាត់លេខ០៤, ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ	017 933 396 077 663 215	034 934 606	ton_samnieng@nssf.gov.kh
៥	ខេត្តកំពង់ឆ្នាំង	ផ្ទះលេខ០៤៩៥, ក្រុមទី១៨, ភូមិម្លូងបារាំង, សង្កាត់ប្តូរ, ក្រុងកំពង់ឆ្នាំង, ខេត្តកំពង់ឆ្នាំង	077 663 216 016 884 348	026 988 891 026 775 566	nssf_kcn@nssf.gov.kh
៦	ខេត្តសៀមរាប	បុរីសៀងណាំ, ភូមិខ្នារ, សង្កាត់ជ្រាវ ក្រុងសៀមរាប, ខេត្តសៀមរាប	012 534 345 077 663 217	063 965 934	pang_sokchea@yao.com sokchea@nssf.gov.kh
៧	ខេត្តបន្ទាយមានជ័យ	ភូមិគីឡូម៉ែត្រលេខ០៤, សង្កាត់ជ្រូកកណ្តាល, ក្រុងប៉ោយប៉ែត, ខេត្តបន្ទាយមានជ័យ	077 663 218 089 987 887	054 711 441	nssf_bmc@nssf.gov.kh
		ភូមិ០៣, សង្កាត់ព្រះពន្លា, ក្រុងសិរីសោភ័ណ, ខេត្តបន្ទាយមានជ័យ	077 663 218 089 987 887	054 711 441	nssf_bmc@nssf.gov.kh
៨	ខេត្តកំពង់ចាម	ភូមិ០៤, សង្កាត់វាលវែង, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម	012 520 767 077 990 048	042 652 1999 042 943 388	say.sothon@nssf.gov.kh
៩	ខេត្តក្រចេះ	ផ្ទះជាតិលេខ៧៣, ភូមិរកាកណ្តាលទី០១, សង្កាត់រកាកណ្តាល, ក្រុងក្រចេះ, ខេត្តក្រចេះ	092 873 051 097 262 7547	072 210 423	kratie@nssf.gov.kh soksay.he@nssf.gov.kh
១០	ខេត្តព្រៃវែង	ផ្ទះលេខ១០៧, ភូមិលេខ០៣, សង្កាត់កំពង់លាវ, ក្រុងព្រៃវែង, ខេត្តព្រៃវែង	012 548 805 092 708 803		reythearith@yahoo.com rey.thearith@nssf.gov.kh
១១	ខេត្តតាកែវ	ផ្ទះលេខ១០, ភូមិ០២, សង្កាត់រកាក្នុង, ក្រុងជូនកែវ, ខេត្តតាកែវ	012 636 439	032 210 666	vannak-rk@nssf.gov.kh vannaknssf@gmail.com
១២	ខេត្តកំពត	ភូមិ០១ឧសភា, ឃុំកំពង់កណ្តាល ស្រុកកំពង់បាយ, ក្រុងកំពត, ខេត្តកំពត	012 623 332 072 688 886	033 932 133	phokchetra@gmail.com sin.kosal@nssf.gov.kh
១៣	ខេត្តកោះកុង	ផ្ទះលេខ២៦, ក្រុម០២, ភូមិ០៣, សង្កាត់ដងទួង, ក្រុងខេមរភូមិន្ទ, ខេត្តកោះកុង	097 973 9006 012 625 855	035 936 855	kongkea.nssf.kk@gmail.com

ល.រ	ខេត្ត	អាសយដ្ឋាន	លេខទូរស័ព្ទជន	លេខទូរស័ព្ទលើតុ	E-mail
១៤	ខេត្តបាត់ដំបង	ផ្ទះលេខ២០៩, ប្រវត្តិសាស្ត្រកម្ពុជា បាត់ដំបង, សង្កាត់ស្វាយប៉ោ, ក្រុងបាត់ដំបង, ខេត្តបាត់ដំបង	097 997 2829	053 953 336	battambang@nssf.gov.kh
១៥	ខេត្តប៉ៃលិន	ភូមិវត្ត, សង្កាត់ប៉ៃលិន, ក្រុងប៉ៃលិន, ខេត្តប៉ៃលិន	086 893 777	055 956 667	somit.ream@nssf.gov.kh
១៦	ខេត្តពោធិ៍សាត់	ផ្ទះលេខ០០៧, ភូមិរាំង, សង្កាត់ជួរព្រៃ ក្រុងពោធិ៍សាត់, ខេត្តពោធិ៍សាត់	092 707 385	052 951 123	nssf_ps@nssf.gov.kh
១៧	ខេត្តកំពង់ធំ	ភូមិ០៧, សង្កាត់កំពង់ធំ, ក្រុងស្ទឹងសែន, ខេត្តកំពង់ធំ	092 747 099	062 210 463	ly_sokha2007@yahoo.com
១៨	ខេត្តស្ទឹងត្រែង	ភូមិថ្មលាត, សង្កាត់ស្រះបួស្សី, ក្រុងស្ទឹងត្រែង, ខេត្តស្ទឹងត្រែង	012 405 451		nganrachana@gmail.com
១៩	ខេត្តរតនគិរី	ភូមិទេសអន្លូង, សង្កាត់បឹងកន្សែង, ក្រុងបាល្លាង, ខេត្តរតនគិរី	011 451 777 097 966 7666	075 974 184	sam_ath@yahoo.com
២០	ខេត្តមណ្ឌលគិរី	ភូមិចំបក់, សង្កាត់ស្ថានមានជ័យ, ក្រុងសែនមនោរម្យ, ខេត្តមណ្ឌលគិរី	012 205 756 088 820 5756		kosol_vicheth@yahoo.com
២១	ខេត្តឧត្តរមានជ័យ	ភូមិពុរ, សង្កាត់សំរោង, ក្រុងសំរោង, ខេត្តឧត្តរមានជ័យ	097 523 4666 085 311 300		simmao2013@gmail.com
២២	ខេត្តព្រះវិហារ	ភូមិកណ្តាល, សង្កាត់កំពង់ប្រណាក, ក្រុងព្រះវិហារ, ខេត្តព្រះវិហារ	097 366 6060 012 259 258		nssf_pvh@nssf.gov.kh savuthnou22@gmail.com
២៣	សាខាខណ្ឌដង្កោ	ផ្ទះលេខ១២A, ផ្លូវវែងស្រែង, សង្កាត់ចោមចៅ, ខណ្ឌពោធិ៍សែនជ័យ, រាជធានីភ្នំពេញ (ទុលមុខផែរស្លុតស្រូវរង)	012 695 550 086 271 371	023 995 484	lpl@nssf.gov.kh
២៤	សាខាខណ្ឌបួស្សីកែវ	ផ្ទះលេខ៥០E០E1, ផ្លូវលេខ០៣, ភូមិបឹងឈូក, សង្កាត់គីឡូម៉ែត្រ០៦, ខណ្ឌបួស្សីកែវ, រាជធានីភ្នំពេញ	092 486 256 088 691 1911	023 663 3030	vannaknssf@nssf.gov.kh



ក្រសួងព័ត៌មាន
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
 លេខ.០០៤/.....៧៧.អ.ពម
 ១៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ភ្នំពេញ, ថ្ងៃទី.០៣.ខែ.៧.ឆ.៧៧.ឆ្នាំ២០១៧

លិខិតអនុញ្ញាត
 ២០២០៧

ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ

- យោង:**
- ប្រកាសលេខ១០៨៧.ម.ប្រ.ក ចុះថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤ របស់ ក្រសួងព័ត៌មាន។
 - លិខិតអនុញ្ញាតលេខ៣៥៩៧.ម.រ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៥ របស់ មន្ទីរព័ត៌មានរាជធានីភ្នំពេញ។
 - ពាក្យស្នើសុំអនុញ្ញាតបន្តអាជ្ញាប័ណ្ណបោះពុម្ពផ្សាយព្រឹត្តិបត្រ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ របស់លោក ជារ ប៊ុនរិទ្ធ ចាងហ្វាងការផ្សាយព្រឹត្តិបត្រ បេឡាជាតិរបបសន្តិសុខសង្គម។

តាមសេចក្តីយោងខាងលើនេះ មន្ទីរព័ត៌មានរាជធានីភ្នំពេញ សូមជម្រាប ជូនមកលោក ជារ ប៊ុនរិទ្ធ ចាងហ្វាងការផ្សាយព្រឹត្តិបត្រ បេឡាជាតិរបបសន្តិសុខ សង្គម ជ្រាបថា មន្ទីរព័ត៌មានរាជធានីភ្នំពេញ អនុញ្ញាតឲ្យលោកចាងហ្វាងបន្ត ដំណើរការបោះពុម្ពផ្សាយចាងហ្វាងការផ្សាយព្រឹត្តិបត្រ បេឡាជាតិរបបសន្តិសុខ សង្គម ដែលមានទីស្នាក់ការស្ថិតនៅអាគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្តពីលិខិតអនុញ្ញាតលេខ៣៥៩៧.ម.រ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ របស់មន្ទីរព័ត៌មានរាជធានីភ្នំពេញ។

ក្នុងដំណើរការបោះពុម្ពផ្សាយ លោកចាងហ្វាងត្រូវគោរពអនុវត្តឲ្យបានត្រឹម ត្រូវតាមខ្លឹមសារប្រកាសរបស់ក្រសួងព័ត៌មាន ដូចយោងខាងលើ។

ករណីប្រព្រឹត្តល្មើស នឹងប្រកាសអនុញ្ញាតរបស់ក្រសួងព័ត៌មាន សាមីខ្លួន ត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន។

លិខិតអនុញ្ញាតនេះ មានសុពលភាពរយៈពេល ០១ (មួយឆ្នាំ) គិតពីថ្ងៃចុះ ហត្ថលេខាតទៅ។

- កន្លែងទទួល**
- ក្រសួងព័ត៌មាន
 - អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍
 - សាលារាជធានីភ្នំពេញ
(ដើម្បីជ្រាបជាព័ត៌មាន)
 - កងរាជអាវុធហត្ថករាជធានីភ្នំពេញ
 - ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
 - ឯកសារ-កាលប្បវត្តិ

ប្រធានមន្ទីរ




ហ៊ុន សំខាន់



គាតកាលិក (អត្ថប្រយោជន៍) ថែទាំសុខភាព
១. សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ៖
ការពិគ្រោះ ជំងឺក្រៅ, ការសម្រាកពេទ្យ,
សង្គ្រោះបន្ទាន់, ព្យាបាលដោយស្ត្រី និង
ដោយចលនា, សម្រាលកូន និងការ
ព្យាបាលថែទាំមុន និងក្រោយពេល
សម្រាលកូន និងសេវាស្តារនីតិសម្បទា
(ស្តារលទ្ធភាពពលកម្ម) ។
២. ប្រាក់ឈ្នួល ឬប្រាក់បំណាច់ប្រចាំថ្ងៃ
៣. សេវាបញ្ជូនអ្នកជំងឺ ឬជនចម្រោះ
និងបញ្ជូនសព
៤. សេវាបង្ការសុខភាព



០២៣ ៩៩៨ ៤១៩ / ០២៣ ៩៩៨ ៤១៨
 ០២៣ ៨៨២ ៦២៣ / ០២៣ ៩៩៨ ៤១៧
 ០២៣ ៨៨១ ១៧៦ / ០២៣ ៧២២ ៣០៨
 ០២៣ ៧២២ ៣០៧ / ០២៣ ៧២២ ៣៧៨
 ០២៣ ៧២២ ៣៧៩ / ០២៣ ៧២២ ៣៩០
 ០២៣ ៨៨១ ១៣៩ / ០២៣ ៨៨២ ៤៣៤

ស្នាក់ការកណ្តាល រោងសង្គ្រោះ អគារ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
(បរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)

ទូរស័ព្ទ: ០២៣ ៨៨ ២៤ ៣៤ / ៩៩ ៨៤ ១៧ / ៩៩ ៨៤ ១៨ / ៩៩ ៨៨ ១៩ ទូរសារ: ០២៣ ៨៨ ២៦ ២៣

Website: www.nssf.gov.kh, E-mail: info@nssf.gov.kh, facebook.com/nssfpage (Page Facebook ប៊ី.ស៊ី.ស៊ី)